



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

## Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣

### សេចក្តីប្រកាសព័ត៌មាន ស្តីពី

### ការសង្កេតការណ៍ដំណើរការបើកកញ្ចប់សុវត្ថិភាព "ក" ដើម្បីឆ្លៀតផ្លាស់ប្តូរផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ សម្រាប់មណ្ឌលខេត្តក្រចេះ

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព និងប្រកបដោយប្រសិទ្ធភាព ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ខុមហ្វ្រែលបានចូលរួមសង្កេតការណ៍ទៅលើដំណើរការបើកកញ្ចប់សុវត្ថិភាព "ក" កាលពីថ្ងៃ២៥ ខែសីហា ឆ្នាំ ២០១៣ ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ការបើកកញ្ចប់សុវត្ថិភាព"ក" ត្រូវបានធ្វើឡើងនៅ ១៣ការិយាល័យ ដែលក្នុងនោះរួមមាន៖ការិយាល័យលេខ ០២៥៩ ០២៦០ ០២៦១ ០២៦២ ០២៦៣ ០២៦៦ ០២៧៧ ០២៧៨ ០៣៤៥ ០៣៦៨ ០៣៧៤ ០៤០៧ និង០៤២៤ ដែលស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ យោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលេខ ២៨/២០១៣.កបធ.សសរ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ឆ្លើយតបទៅនឹងពាក្យបណ្តឹងតវ៉ាលទ្ធផលនៃការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។

ការសង្កេតឃើញថា កញ្ចប់សុវត្ថិភាព"ក" ចំនួន៨ (០២៥៩,០២៦០,០២៦១,០២៦២ ,០២៧៧,០២៧៨ ,០៣៤៥ និង ០៣៦៨) ត្រូវបានបើកចំហស្រាប់ ដោយមិនបានបិទការលើមាត់កញ្ចប់ ដែលអាចងាយស្រួលក្នុងការកែប្រែ ឬផ្លាស់ប្តូរទិន្នន័យដែលមាននៅក្នុងកញ្ចប់សុវត្ថិភាព"ក"នេះ។ ចំណែកការិយាល័យលេខ០២៧៨ មិនបានសរសេរលេខការិយាល័យលើកញ្ចប់សុវត្ថិភាព "ក"។ ការមិនបិទកញ្ចប់នេះជាភាពមិនប្រក្រតីធ្ងន់ធ្ងរមួយដែលនឹងរឹតតែប្រយោជន៍ឱ្យបិទកញ្ចប់សុវត្ថិភាព"ក" បើយោងតាមប្រការ៨.១៣.២ "...ឯកសារពាក់ព័ន្ធនៅក្នុងកញ្ចប់សុវត្ថិភាព"ក" ហើយត្រូវបិទភ្ជិតដោយការសុវត្ថិភាពដែលបម្រុងស្រាប់ និងបំពេញលេខកូដការិយាល័យនោះឱ្យបានត្រឹមត្រូវ....."។

ម្យ៉ាងទៀត មានការប្រើប្រាស់បិទភ្ជិតព័ណ៌ខុសគ្នាក្នុងការគូសគំនូសសម្លេងឆ្នោតក្រដាសផ្ទាំងធំតែមួយនៅការិយាល័យមួយចំនួន មិនតែប៉ុណ្ណោះក្រដាសផ្ទាំងធំ ភាគច្រើនហាក់ដូចជាបានបន្ថែមតារាងសម្រាប់គូសសម្លេងឆ្នោតរបស់គណបក្សតូចៗ បច្ច្រៀតជាមួយគណបក្សបីគឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនបិច។ នេះមានន័យថាក្រដាសផ្ទាំងធំ ត្រូវបានបែងចែកតារាងសម្រាប់គូសសម្លេងឆ្នោតគណបក្សបីខាងលើ រីឯការបែងចែកតារាងសម្រាប់គូសសម្លេងឆ្នោតគណបក្សតូចៗ ត្រូវបានបន្ថែមនៅពេលក្រោយ។ ដោយឡែកទម្រង់១១០២ ភាគច្រើនមានស្នាមប្រើប្រាស់ទឹកលុបដោយកែប្រែទិន្នន័យ។

ចំពោះការផ្ទៀងផ្ទាត់ទិន្នន័យក្នុងឯកសារ១១០២<sup>1</sup> ១១០៨<sup>2</sup> និងក្រដាសផ្ទាំងធំ សម្រាប់គូសសម្លេងឆ្នោត ៨ការិយាល័យទិន្នន័យដូចគ្នាទាំងស្រុង។ ចំណែកឯ ៥ការិយាល័យផ្សេងទៀតមានការខុសសម្លេងឆ្នោត ដូចជា ការិយាល័យលេខ ០២៥៩ សម្លេងឆ្នោតគណបក្សសញ្ជាតិកម្ពុជានៅក្នុងទម្រង់១១០៨ មានការខុសគ្នាជាមួយ១១០២ និងផ្ទាំងក្រដាស ស។ ការិយាល័យលេខ ០២៦០ សម្លេងឆ្នោតរបស់គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនបានកត់ត្រាក្នុងទម្រង់១១០២ទេ។ ការិយាល័យលេខ ០២៧៦ សម្លេងឆ្នោតរបស់គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្ស ខ្មែរឈប់ក្រ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមានគូសសម្លេងឆ្នោតក្នុងក្រដាសផ្ទាំងធំទេ ខណៈដែល ទិន្នន័យនៅក្នុងទម្រង់១១០២ និង១១០៨មានទិន្នន័យ។ ការិយាល័យលេខ០២៧៧ សម្លេងឆ្នោតរបស់គណបក្ស ហ៊ុនស៊ុនប៊ុចក្នុងទម្រង់១១០២ ច្រើនជាងក្នុងទម្រង់១១០៨ និងក្រដាសផ្ទាំងធំ។ ចំណែកឯការិយាល័យលេខ ០២៧៨ សម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងទម្រង់១១០២ ច្រើនជាងទម្រង់១១០៨ និងផ្ទាំងក្រដាស ស។

ប្រសិនបើផ្ទៀងផ្ទាត់ទម្រង់១១០២ ក្នុងកញ្ចប់សុវត្ថិភាព“ក” ជាមួយទម្រង់១១០៤ សម្លេងឆ្នោតរបស់គណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានចំនួនដូចគ្នា ប៉ុន្តែអ្វីដែលខុសគ្នាគឺទម្រង់១១០៤ មិនមានកត់ត្រាសម្លេង ឆ្នោតរបស់គណបក្សតូចៗនោះទេ ខណៈដែលលទ្ធផលឆ្នោតរបស់គណបក្សតូចៗមានស្ទើរគ្រប់ទាំងអស់ក្នុងទម្រង់ ១១០២ ក្នុងកញ្ចប់សុវត្ថិភាព“ក” ។ រីឯការខុសគ្នារវាងទម្រង់១១០២ និង១១០៤ គឺចំនួនសន្លឹកឆ្នោតបានការ និងមិន បានការ ដែលក្នុងនោះសន្លឹកឆ្នោតបានការនៅក្នុងទម្រង់១១០២ក្នុងកញ្ចប់សុវត្ថិភាព“ក”មានការកើនឡើង រីឯចំនួន សម្លេងឆ្នោតមិនបានការមានការថយចុះទៅវិញ។

បន្ទាប់មកខុមហ្វ្រែលបានធ្វើការពិនិត្យលទ្ធផលបោះឆ្នោតពីទម្រង់១១០២ក្នុងកញ្ចប់សុវត្ថិភាព“ក” ធៀបជាមួយ លទ្ធផលក្នុងទម្រង់១១០២ នៅក្រៅកញ្ចប់សុវត្ថិភាព“ក” ដែលបានបង្ហាញដោយ គ.ជ.ប នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៣ ការសង្កេតឃើញថា ការិយាល័យចំនួន៤មានទិន្នន័យមិនដូចគ្នា ដូចជាការិយាល័យ០២៧២ ០២៧៨ ០២៧៧ និង០២៦០ ដែលក្នុងនោះការិយាល័យ០២៧២ មិនមានកត់ត្រាសន្លឹកឆ្នោតក្នុងហិបនៅក្នុងទម្រង់១១០២ ក្នុងកញ្ចប់សុវត្ថិភាព“ក” រីឯការិយាល័យ៣ទៀត សម្លេងឆ្នោតរបស់គណបក្សតូចៗមានទិន្នន័យខុសគ្នា។ ចំនួនសន្លឹក ឆ្នោតប្រែប្រួល ឬខុសទិន្នន័យ។

យ៉ាងណាមិញ បើគិតពីភាពខុសគ្នារវាង១១០២ និង១១០៤ គឺសរុបចំនួន២៨៧សន្លឹក ក្នុងចំណោម១១ ការិយាល័យ ដែលសន្លឹកឆ្នោតមិនបានការក្លាយជាសន្លឹកឆ្នោតបានការសំរាប់គណបក្សតូចៗ ប៉ុន្តែមានសំណួរហេតុអ្វី សន្លឹកឆ្នោតបានការទាំងនោះអាចនឹងមិនឲ្យទៅគណបក្សធំៗ?

ជាសរុបទម្រង់មានភាពមិនប្រក្រតីធ្ងន់ធ្ងរដែល៨ក្នុងចំនួន១៣កញ្ចប់សុវត្ថិភាព“ក” មិនត្រូវបានបិទ ហើយកញ្ចប់ “ខ” ក៏មិនបានបិទភ្លឹកដោយសេរីដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីផងដែរ។ សំណួរដែលពុំទាន់មានចម្លើយថាតើវា ជាចេតនាជាប្រព័ន្ធក្នុងការចំហរកញ្ចប់នេះឬយ៉ាងណា? ហើយក៏មានសំណួរថាការកោសលុប និងកត់ត្រាមិនពេញលេញ ឬកែតួលេខអាចកើតជាប្រព័ន្ធឬទេ? មានភាពមិនប្រក្រតីទាក់ទិនការខុសទិន្នន័យពីការផ្ទៀងផ្ទាត់១១០២ និង១១០៤

<sup>1</sup> កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត  
<sup>2</sup> តារាងកត់ត្រាសម្លេងឆ្នោត

អាចប៉ះពាល់ដល់សន្តិកម្ម ពិសេសសន្តិកម្មគណបក្សតូចៗ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានថាវាប៉ះពាល់លទ្ធផល ជាអាសនៈរបស់គណបក្សសង្គ្រោះជាតិ ឬគណបក្សប្រជាជនកម្ពុជានៅឡើយទេ។ ដូចនេះ ការធ្វើសវនកម្មដោយចាប់ សំណាកដោយចៃដន្យគឺចាំបាច់ដើម្បីសិក្សាអំពីផលប៉ះពាល់។

**សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖**

១. កញ្ញា គង់ វ៉ារីន អ្នកសម្របសម្រួលផ្នែកអង្កេតខុមហ្វ្រែល ទូរស័ព្ទ៖ ០១២ ៦៥ ៤៩ ៥០

២. លោក ស៊ុន ទិត្យសីហា មន្ត្រីផ្នែកអង្កេតខុមហ្វ្រែល ទូរស័ព្ទ៖ ០១២ ២៥ ២៦ ៦១

**បេសកកម្ម ៖** បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមាន ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំ ដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការ ធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមាន ការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ ការងាររបស់មន្ត្រីជាប់ឆ្នោត។